



Australian Government

New Business Assistance

with NEIS

KHMER

ការជួយអ្នកដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូចថ្មី

ប្រសិនបើអ្នកមានគំនិតដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូចរបស់អ្នក អ្នកប្រហែលជាអាចមានសិទ្ធិទទួលបាន **New Business Assistance (ជំនួយអាជីវកម្មថ្មី)** ជាមួយ **NEIS**។

មានទឹកប្រាក់ចំនួន ៨,៦០០០ ដែលអាចរកបាននៅទូទាំងប្រទេសជាប់រៀងរាល់ឆ្នាំ ដែលចាត់ចែងដោយបណ្តាញនៃអ្នកផ្តល់សេវា NEIS ចំនួន ២១។

តើ New Business Assistance ជួយដោយបែបណា?

New Business Assistance អាចជួយអ្នកដោយផ្តល់ជូន៖

- ការបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចដែលរដ្ឋទទួលស្គាល់ជាផ្លូវការ
- ការណែនាំ និងការគាំទ្រជាលក្ខណៈផ្ទាល់ខ្លួន ពីអ្នកផ្តល់សេវា NEIS ក្នុងឆ្នាំដំបូងនៃអាជីវកម្មរបស់អ្នក
- ការគាំទ្រលើប្រាក់ចំណូលរហូតដល់ទៅ ៣៩ សប្តាហ៍ (ប្រាក់ជំនួយ NEIS) និងប្រាក់ជំនួយលើថ្លៃឈ្នួលផ្ទះ NEIS (រហូតដល់ទៅ ២៦ សប្តាហ៍) (បើមានសិទ្ធិទទួលបាន)។

ប្រសិនបើអ្នកទទួលបានប្រាក់ខបត្តិម្តេចលើប្រាក់ចំណូលជាក់លាក់ពី Department of Human Services (DHS) ឬ Department of Veterans' Affairs (DVA) អ្នកប្រហែលជាអាចមានសិទ្ធិជ្រើសរើសដើម្បីបន្តទទួលបានប្រាក់ទាំងនេះ ខណៈពេលកំពុងចូលរួមក្នុង New Business Assistance។

តើខ្ញុំមានសិទ្ធិទទួលបាន New Business Assistance ដែរឬទេ?

មានពីរផ្នែកចំពោះសិទ្ធិទទួលបានរបស់អ្នក។

ជាដំបូង អ្នកអាចចូលរួមក្នុង New Business Assistance ប្រសិនបើអ្នក៖

- មានអាយុយ៉ាងតិចណាស់ ១៨ ឆ្នាំ នៅពេលចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក
- មិនត្រូវបានច្បាប់ហាមឃាត់ពីការធ្វើការងារនៅក្នុងប្រទេសអូស្ត្រាលី
- មិនមែនជាអ្នកទេសចររបរទេសដែលធ្វើការនៅពេលមកលេងកម្សាន្ត ឬនិស្សិតរបរទេសដែលសិក្សាក្នុងប្រទេសអូស្ត្រាលី
- អាចមានលទ្ធភាពចូលរួមក្នុងការបណ្តុះបណ្តាល NEIS (ប្រសិនបើពាក់ព័ន្ធ) និងធ្វើការពេញម៉ោងនៅក្នុងអាជីវកម្មថ្មីដែលបានដាក់ស្នើរបស់អ្នក
- មិនបានចូលរួមក្នុង NEIS កាលពីឆ្នាំកន្លងទៅ
- មិនពាក់ព័ន្ធក្នុងការក្សិយធនដែលនៅជំពាក់បំណុល។

ទីពីរ អ្នកផ្តល់សេវា NEIS របស់អ្នក នឹងវាយតម្លៃគំនិតអាជីវកម្មរបស់អ្នក។ ដើម្បីមានសិទ្ធិ អាជីវកម្មរបស់អ្នក៖

- មិនទាន់អាចដំណើរការលើមូលដ្ឋានពាណិជ្ជកម្មនៅឡើយ
- មានរចនាសម្ព័ន្ធដែលកំណត់
- មានសិទ្ធិស្របច្បាប់ និងមានលទ្ធភាពស៊ូទ្រាំនឹងការពិនិត្យពិច័យជាសាធារណៈ
- ត្រូវបានវាយតម្លៃថា ផ្តល់ផលចំណេញដោយអ្នកផ្តល់សេវា NEIS របស់អ្នក
- នឹងបានបង្កើតឡើង មានទីតាំង និងដំណើរការតែឯកឯងនៅក្នុងប្រទេសអូស្ត្រាលី
- ត្រូវបានរៀបចំឡើង ដូច្នេះអ្នកមាន និងរក្សាការគ្រប់គ្រងលើផលប្រយោជន៍ពាណិជ្ជកម្ម NEIS ខណៈពេលដែលកំពុងចូលរួមក្នុង New Business Assistance ជាមួយ NEIS។

ការចូលរួមក្នុង New Business Assistance គឺមានលក្ខណៈប្រកួតប្រជែង ដូច្នេះអ្នកផ្តល់សេវា NEIS មិនអាចទទួលយកគ្រប់ទាំងការបញ្ជូនបានឡើយ ទោះបីជាអ្នកមានសិទ្ធិទទួលបានក៏ដោយ។

តើចង់ទទួលបានព័ត៌មានបន្ថែមទៀតឬទេ?

- ចូលទៅកាន់រូបសៃ jobs.gov.au/neis
- ស្វែងរកអ្នកផ្តល់សេវា NEIS ក្នុងតំបន់របស់អ្នក នៅលើទំព័រ Find a Provider នៅលើរូបសៃ jobactive.gov.au
- និយាយទៅកាន់អ្នកផ្តល់សេវា jobactive, ParentsNext ឬអ្នកផ្តល់សេវា Disability Employment Services ឬ Employment Services Information Line ឬហៅទូរស័ព្ទលេខ 13 62 68[^]

តើអ្នកត្រូវការជំនួយជាមួយសន្លឹកព័ត៌មាននេះឬទេ?

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមទូរស័ព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ (TIS) លេខ 131 450[^] រួចស្នើសុំ Employment Services Information Line លេខ 13 62 68[^]។

ប្រសិនបើអ្នកជាមនុស្សច្នៃ ឬមានបញ្ហាក្នុងការស្តាប់ ឬនិយាយ អ្នកអាចប្រើសេវាកម្មបញ្ជូនបន្តជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់រូបសៃ www.relayservice.com.au។

* គម្រោងលើកទឹកចិត្តសហគ្រាសថ្មី

[^] សូមកត់សម្គាល់ថា ថ្ងៃហៅទូរស័ព្ទ អនុវត្តចំពោះការហៅទៅកាន់លេខ '13' ពីទូរស័ព្ទដៃ។